

# ផែនការថវិការដ្ឋានសារពើពន្ធទី១៦




## ទីក្រុង LONG BEACH

ឯកសារនេះបានសង្ខេបផែនការថវិការដ្ឋានសារពើពន្ធទី១៦របស់ថ្នាក់ដឹកនាំទីក្រុង ដែលបានអភិបាលនិងក្រុមប្រឹក្សាទីក្រុងពិនិត្យមើល។ ថវិការដ្ឋានសារពើពន្ធទី១៦ ត្រូវបាន ក្រុមប្រឹក្សាទីក្រុងអនុម័តនាថ្ងៃទី១៥កញ្ញាឆ្នាំ២០១៥។

ការផ្តើមគំនិតរបស់សហគមន៍ដើរតួនាទីដ៏សំខាន់ក្នុងដំណើរការសាងផែនការថវិការ និងយើងខ្ញុំសង្ឃឹមថា ទទួលបានការរួមគ្នារបស់មិត្តទាំងឡាយ។

### មូលនិធិរួម


ប្រាក់ថវិការដ្ឋានមាន២ ប៉ុន្តែ ប្រភពកម្លាំងនេះត្រូវបានប្រើប្រាស់អោយគោលដៅជាក់ស្តែង។ មូលនិធិរួមស្មើ នឹង១៥%ប្រាក់ថវិកា(៤២២លានដុល្លារអាមេរិក) មិនបានកំណត់។ មូលនិធិនេះប្រមូលផ្តុំនៅលើសេវាកម្មសំខាន់ៗ របស់ទីក្រុង រួមមាន៖សកម្មភាពឃ្នាំមើល ប៉ូលីស ពន្ធកំអគ្គិភ័យ សួនឧទ្យាន ជួសជុលផ្លូវនិងសេវាកម្មបណ្តាល់យ។



### ចំណូល

មូលនិធិរួមត្រូវផ្អែកទៅលើការហូតពន្ធ ដែលក្នុងនោះភាគច្រើនពីពន្ធអចលនវត្ថុ ពន្ធលក់និងប្រើប្រាស់ទ្រព្យសម្បត្តិ ពន្ធទ្រព្យសម្បត្តិដោយប្រើមធ្យោបាយ (VLF) និងពន្ធអ្នកប្រើប្រាស់ស្មើនឹង៦០%នៃប្រាក់មូលនិធិរួម

និន្នាការរួមរបស់បណ្តាប្រភពចំណូលក្នុងមូលនិធិគ្មានការផ្លាស់ប្តូរក្នុងរយៈពេល៥ ឆ្នាំកន្លងទៅ។ និន្នាការរួមរបស់បណ្តាប្រភពចំណូលក្នុងមូលនិធិគ្មានការផ្លាស់ប្តូរ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។ បណ្តាប្រភពផ្សេងៗទៀត ដូចជា៖ ពន្ធទ្រព្យសម្បត្តិ ពន្ធលក់ដូរមាននិន្នាការកើនឡើង ហើយបណ្តាពន្ធពិអ្នកប្រើប្រាស់សេវាកម្មត្រូវ បានថយចុះជាបន្តបន្ទាប់។ ថវិការដ្ឋានសារពើពន្ធទី១៦បានបន្តដំណាក់កាលស៊ី ភាពពិស្តារពើពន្ធទី១៥។



### ចំណាយ

ក្នុងឆ្នាំសារពើពន្ធទី១៦ ៦៩% មូលនិធិរួមសំរាប់សន្តិសុខសាធារណៈ (ប៉ូលីសបង្ការនិងពន្ធកំអគ្គិភ័យ ទប់ទល់នឹងគ្រោះធម្មជាតិ) ៣១%ជាបន្តត្រូវបានប្រើប្រាស់ ជួយឧបត្ថម្ភស្ថាប័ននានានៅ ក្នុងទីក្រុង។ ភារាងនៅខាង ក្រោមនេះបានបង្ហាញការបែង ចែកមូលនិធិរវាងបណ្តាស្ថាប័ ន ផ្នែក

ប្រាក់ចំនួន៧៩០ ដុល្លារត្រូវបាន ប្រើប្រាស់ដើម្បីផ្តល់ប្រាក់ខែនិង ផលប្រយោជន៍សំរាប់បុគ្គលិក ក្នុងទីក្រុង។ ២១០នៅសល់គឺសំ រាប់សេវាកម្ម ឧបករណ៍និងសម្ភារ រៈ។

**បណ្តាចំណុចសំខាន់អំពីថវិការ**

**ផែនការថវិការក្នុងឆ្នាំសារពើពន្ធទី១៦បំរើគោលដៅខាងក្រោម**

**បណ្តាសេវាកម្មជួសជុល**

ប៉ូលីស្ត ពន្ធដារអគ្គិភ័យ សំណង់សាធារណៈ សួនឧទ្យាន បណ្តាលយ និងបណ្តាសេវាកម្មផ្សេងៗ។ សន្តិសុខសាធារណៈបន្តទទួលបានអាទិភាពជូនមុខនៅ Long Beach ថវិការនេះក៏មានទឹកប្រាក់ចំនួន២ ២លានដុល្លារអាមេរិកសំរាប់ប្រាក់ធ្វើការបន្ថែមម៉ោង។ ប្រភពថវិការនេះត្រូវបានផ្តល់បន្ថែមចូលក្នុងថវិការចំនួន៧,៥ លានដុល្លារអាមេរិក សំរាប់សកម្មភាពធ្វើបន្ថែមម៉ោងរបស់កងកម្លាំងប៉ូលីស។

**ប្រមូលផ្តុំចូលក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ**

ប្រាក់ចំនួន៩៥០លានដុល្លារអាមេរិកសំរាប់ការកសាងនិងជួសជុលផ្លូវ ចិញ្ចឹមផ្លូវក្នុងឆ្នាំសារពើពន្ធទី១៦ ផែនការកសាងចិញ្ចឹមផ្លូវត្រូវបានផ្តល់បន្ថែមទឹកប្រាក់ចំនួនមួយលានដុល្លារអាមេរិក។ ខ្ទង់ប្រាក់ទាំងនេះមិនមានប្រាក់ចំនួន៤,៩លានដុល្លារសំរាប់ផ្លូវស៊ីវិល និងប្រាក់ចំនួន១១,៤លានដុល្លារអាមេរិកសំរាប់ផ្លូវស្នូលនិង៣លានដុល្លារអាមេរិកវិនិយោគចិញ្ចឹមផ្លូវ ក្នុងឆ្នាំសារពើពន្ធទី១៦។

**ជំនួយអនុវត្តកិច្ចសន្យានានារបស់ស្ថាប័ន**

ថវិការឆ្នាំសារពើពន្ធទី១៦ អនុវត្តតាមកម្មវិធីរបស់ក្រុមប្រឹក្សាទីក្រុងក្នុងប៉ុន្មានឆ្នាំកន្លងទៅ និងបន្តផ្តល់ជំនួយអនុវត្តកិច្ចសន្យានានា។ កិច្ចសន្យានេះប្រមូលផ្តុំនៅលើផែនការទាក់ទងភាសា ផែនការបង្ការប្រឆាំងអំពើហិង្សា ជួយឧបត្ថម្ភអតីតយុទ្ធជន បណ្តាគណៈកម្មាធិការបច្ចេកទេស...ល។

**ផ្តល់ជំនួយអនុវត្តកិច្ចសន្យាបច្ចុប្បន្ននិងអនាគត**

ថវិការចំនួន១លានដុល្លារសំរាប់ការជួសជុលចិញ្ចឹមផ្លូវ និងការងារសម្របសម្រួលច្បាប់ស្តីពីជនពិការអាមេរិក (ADA) ជួយឧបត្ថម្ភបណ្តាគំរោងការណ៍(ADA) និងដោះស្រាយការប្តឹងតវ៉ាអំពី(ADA) ថវិការនេះក៏អនុវត្តតាមបណ្តាសំណូមពរថ្មីរបស់រដ្ឋអំពីគុណភាពទឹក។ ទន្ទឹមនឹងនោះ ថវិកានេះក៏អនុវត្តតាមគោលនយោបាយរបស់ក្រុមប្រឹក្សាទីក្រុង អំពីការលៃទុក៥%ចំណូលវិសាមញ្ញ សំរាប់ឆ្នាំសារពើពន្ធជាបន្តដែរ។

**វិនិយោគជួសជុលប្រកបដោយប្រសិទ្ធិភាព**

ក្នុងឆ្នាំសារពើពន្ធទី១៦ យើងអាចបន្តវិនិយោគគំរោងការណ៍នានា រួមចំណែកកាត់បន្ថយចំណាយប្រចាំក្នុងអនាគតសំរាប់មូលនិធិរួម។ គំរោងថវិការួមមានសកម្មភាពអភិរក្សទឹក បណ្តាតម្រូវការអំពីទឹក គំរោងការណ៍ជំរុញអំពីការកាត់បន្ថយបែបបទរដ្ឋបាល។ ទន្ទឹមនឹងនោះ ថវិកាក៏បានផ្តល់ថវិកាសំរាប់ការផ្លាស់ប្តូរប្រព័ន្ធពន្លឺតាមផ្លូវជាអំពូលLED ផងដែរ។ ចុងក្រោយ កម្មាភិបាល បុគ្គលិកបន្តខំប្រឹងប្រែងអនុវត្តប្រព័ន្ធហិរញ្ញវត្ថុទំនើប តាមប្រព័ន្ធផែនការរៀបចំប្រភពកម្លាំងសហគ្រាស (ERP)។ ប្រព័ន្ធថ្មីនេះនឹងបង្កើតការបោះជំហានខ្លាំងក្លា ប្រសិទ្ធិភាព តម្លាភាពជាង។

**ប្រមូលផ្តុំអភិវឌ្ឍន៍សេដ្ឋកិច្ច**

ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចនិងទ្រព្យសម្បត្តិ(EPD) រួមសហការជាមួយដៃគូផ្សេងៗ គណៈកម្មាធិការអភិវឌ្ឍន៍សេដ្ឋកិច្ច គណៈកម្មាធិការហិរញ្ញវត្ថុ នៃក្រុមប្រឹក្សាទីក្រុង ក្រុមច្នៃប្រឌិតBloomberg (i-team) ធានាLong Beach ជាទីក្រុង១បើកទ្វារអោយសហគ្រាសទាំងឡាយ ហើយត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភគាំទ្រជីវិតខាងនានា។

**កែច្នៃនិងប្រសិទ្ធិភាព**

ថវិការបង្កើតឡើងការផ្លាស់ប្តូរតាមរយៈការរៀបចំប្រកបដោយប្រសិទ្ធិភាពជាង។ បណ្តាការផ្លាស់ប្តូរថ្មីនេះពិការិយាល័យបុគ្គលិកទៅជាការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចនិងទ្រព្យសម្បត្តិ បន្តពង្រឹងសេវាកម្មទទួលទូរស័ព្ទបន្ទាន់សំរាប់ប៉ូលីស និងកងកម្លាំងពន្ធដារអគ្គិភ័យនៃស្ថាប័នទប់ទល់នឹងគ្រោះមហន្តរាយនិងទាក់ទងផ្ទាល់។

**យថាទស្សន៍**

គំរោងថវិការដ្ឋាសារពើពន្ធទី១៦ មានទឹកប្រាក់សន្សំសំចៃ ចំនួន៦៣០ ០០០ ដុល្លារអាមេរិក ដើម្បីដោះស្រាយការខ្វះខាតក្នុងអនាគត។ តាមគំរោង រដ្ឋាសារពើពន្ធទី១៦ ជាដំណាក់កាលលំបាកមួយ ។ ចំណាយបន្តខ្ពស់ជាងចំណូលនិងក្នុងរយៈពេល៣ឆ្នាំ (រដ្ឋាសារពើពន្ធទី១៦ ដល់ទី១៨) យើងនឹងខ្វះទឹកប្រាក់ចំនួន១៥,៣លានដុល្លារអាមេរិក។

ប្រភពថវិការនេះត្រូវប្រមូលផ្តុំទៅលើការរក្សាសេវាកម្មធានា ការទទួលខុសត្រូវអំពីហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាទីក្រុង។ ប្រភពថវិការនេះត្រូវប្រមូលផ្តុំទៅលើការរក្សាសេវាកម្មធានា ការទទួលខុសត្រូវអំពីហិរញ្ញវត្ថុរបស់ ក្រុមប្រឹក្សាទីក្រុង។ ថវិការត្រូវបានគុណភាព មិនបានប្រើប្រាស់ក្នុងចំណាយជាប្រចាំដែលបានទើបកើតមានឡើង។ ថវិការនេះក៏រួមមានខ្ទង់វិនិយោគយុទ្ធសាស្ត្រដើម្បីបង្កើនប្រសិទ្ធភាព រក្សាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ

**ការលំបាកសាកល្បងក្នុងអនាគត**

**ទីក្រុងជួបការលំបាកសាកល្បងហិរញ្ញវត្ថុមួយចំនួន**

- ចំណូលទាបជាងចំណាយចាំបាច់នៃសេវាកម្មនានារបស់ទីក្រុង
- កិច្ចសន្យាពលកម្មអស់សុពលភាព-ការព្យាករណ៍សំរាប់រដ្ឋាសារពើពន្ធទី១៦ មិនមានការកើននិងចុះ
- ចំណាយផលប្រយោជន៍បុគ្គលិក បន្តជាបុព្វបទនៃអតិថិជន
- ថវិការធ្វើសកម្មភាពមិនស្មើនឹងចំណាយស៊ីវិលនានា
- តម្រូវការវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងហួសពាន់លានដុល្លារអាមេរិក។
- មិនមានមូលនិធិសំរាប់ការអភិវឌ្ឍន៍ឡើងវិញនៅក្នុងតំបន់ត្រូវខូចខាត
- ទោះបីជាបានក្រុមប្រឹក្សាទីក្រុងដោះស្រាយបញ្ហាប្រាក់ចូលនិរន្តរ៍និងបំណុលមិនបានទទួលជំនួយ ក្តី ប៉ុន្តែ ចំណាយសំរាប់ការថែទាំសុខភាពអ្នកចូលនិរន្តរ៍និងអ្នកជំងឺ
- នាពេលថ្មីៗនេះ គំរោងប្រែប្រួលបានថយចុះខ្លាំង បានជាជះឥទ្ធិពលជាច្រើន ច្រើនសំរាប់ការប្រមូលត្រឹមត្រូវសំរាប់មូលនិធិរួម និងសេវាកម្ម Tidelands


<b>ការឡើងចុះ/ខ្វះខាតមូលនិធិរួម(លានដុល្លារ)</b>				
	ថវិកា រដ្ឋាសារពើពន្ធទី១៦	គំរោង រដ្ឋាសារពើពន្ធទី១៧	គំរោង រដ្ឋាសារពើពន្ធទី១៨	បូកសរុប
<b>សំណូមពរ</b>	<b>\$0.6*</b>	<b>(\$7.5M)</b>	<b>(\$7.8M)</b>	<b>(\$15.3M)</b>
*ការចំណាយត្រូវបានកាត់បន្ថយ ធ្វើអោយការខ្វះខាតក្នុងរដ្ឋាសារពើពន្ធទី១៧ ព្រឹទ្ធសភា ១លានដុល្លារចុះ៧,៥លានដុល្លារ។ millones.				

**គោលការណ៍ហិរញ្ញវត្ថុ**

ដំណើរការត្រៀមរៀបចំអោយរដ្ឋាសារពើពន្ធទី១៦ របស់ទីក្រុង ត្រូវបានរៀបចំប្រកបដោយប្រសិទ្ធភាពជាងក្នុងទស្សវត្សមុន។ ដំណើរការត្រៀមរៀបចំអោយរដ្ឋាសារពើពន្ធទី១៦ របស់ទីក្រុង ត្រូវបានរៀបចំប្រកបដោយប្រសិទ្ធភាពជាងក្នុងទស្សវត្សមុន។ ក្នុងវិបត្តិសេដ្ឋកិច្ចជាតិ អភិបាលទីក្រុង ក្រុមប្រឹក្សាទីក្រុង និងថ្នាក់ដឹកនាំទីក្រុងគ្រប់រូបបានរួមសហការ កាត់បន្ថយប្រាក់ចំណាយចំនួន១៣៤លានដុល្លារ ក្នុងមូលនិធិរួម និងកាត់បន្ថយបរិមាណបុគ្គលិកចំនួន៧០០នាក់។

បញ្ហាអាទិភាពស្នូលគឺប្រសិទ្ធភាព កាត់បន្ថយចំណាយហិរញ្ញវត្ថុ និងវិធានការផ្គត់ផ្គង់សេវាកម្មថ្មី។ បញ្ហាអាទិភាពស្នូលគឺប្រសិទ្ធភាព កាត់បន្ថយចំណាយហិរញ្ញវត្ថុ និងវិធានការផ្គត់ផ្គង់សេវាកម្មថ្មី។ គំរោងថវិការបន្តបង្កើតកម្លាំងសម្ពាធនៅលើគោលការណ៍ហិរញ្ញវត្ថុ រួមមាន

- រក្សាបណ្តាសេវាកម្មនាបច្ចុប្បន្ន
- មិនមានសេវាកម្មថ្មីដែលមិនកាត់បន្ថយ
- បន្តធានាប្រសិទ្ធភាពនិងការស្រាវជ្រាវកាត់បន្ថយចំណាយ
- រួមមានបណ្តាខ្ទង់វិនិយោគទៅលើការកាត់បន្ថយចំណាយសកម្មភាព
- ប្រើប្រាស់មូលនិធិស្ថិរភាព CalPERS និងផ្ទេរប្រភពថវិការសេសសល់ជាបណ្តុះអាសន្នដើម្បីដោះស្រាយការខ្វះខាតក្នុងអនាគត
- មានចំណាយបំពេញបន្ថែមសំរាប់បំណុលនានា ដោយ៥%គោលនយោបាយរបស់ក្រុមប្រឹក្សា





# ខ្ទង់ប្រាក់វិនិយោគយុទ្ធសាស្ត្រ

ក្នុងឆ្នាំសារពើព័ន្ធទី១៦ ទីក្រុងមានទឹកប្រាក់ចំនួន១១,៧ពាន់លានដុល្លារអាមេរិក ដែលបានផ្ទេរពីមូលនិធិឆ្នាំសារពើព័ន្ធទី១៥។ បន្តទៅនេះគឺជាតារាងប្រើប្រាស់ថវិការបស់ថ្នាក់ដឹកនាំទីក្រុង

លើកក់របស់ប្រសិទ្ធិភាព		
ផ្លាស់ប្តូរផ្លាស់សក់ សញ្ញាតាមផ្លូវ	\$950,000	ចំណាយផ្លាស់សក់ សញ្ញាតាមផ្លូវ
ដំឡើងអំពូល LED នៅទូទាំងទីក្រុង	\$100,000	ចំណាយផ្លាស់ប្តូរប្រព័ន្ធពន្លឺរបស់ទីក្រុងទៅជាអំពូលLED
តម្រូវការអភិរក្សប្រភពទឹកសរាប់ស្តុនឧទ្យាននានា	\$415,000	ចំណាយប្រើប្រាស់ទឹកកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ
គំរោងការណ៍រូបភាពឯកសារ	\$200,000	បង្កើតផែនការផ្ទេរប្តូរឯកសាររបស់ទីក្រុងដើម្បីកាត់បន្ថយតម្រូវការរក្សាទុក
<b>ហេដ្ឋារចនាសម្ព័ន្ធសំខាន់</b>		
បំផ្លាញចោលទីស្នាក់ការកុលការរដ្ឋ	\$3,055,000	ចំណាយបំផ្លាញចោលទីស្នាក់ការរដ្ឋដើម្បីកសាងបរិយាកាសអោយមជ្ឈមណ្ឌល Civic ថ្មី
ស្រាវជ្រាវនិងបង្កើតផែនការកសាងចិញ្ចឹមផ្លូវ	\$1,000,000	ដំណើរការស្រាវជ្រាវនិងបង្កើតផែនការកសាងប្រព័ន្ធចិញ្ចឹមផ្លូវរបស់ទីក្រុងទាំងមូល ហើយដោះស្រាយបញ្ហាទាក់ទិនADA ផ្សេងៗទៀត
ជួសជុលផ្លូវថ្នល់និងចិញ្ចឹមផ្លូវ	\$950,000	ជួសជុលផ្លូវតាមផែនការគ្រប់គ្រងចិញ្ចឹមផ្លូវនិងផ្លូវប្រកបដោយសមស្រប។
<b>ការវិនិយោគផ្សេងៗ</b>		
ធ្វើការបន្ថែមម៉ោងដើម្បីប្រឆាំងនឹងបទល្មើសអំពើហិង្សានិងសកម្មភាពផ្សេងៗ	\$2,200,000	ប្រាក់ចំណាយសំរាប់ការធ្វើបន្ថែមម៉ោងដែលទាក់ទិនដល់ការត្រួតពិនិត្យស៊ើបអង្កេតនិងប្តឹងករណីបទល្មើសអំពើហិង្សា។ ការធ្វើបន្ថែមម៉ោងនេះនឹងបានបែងចែកដល់គ្រប់ស្ថាប័នទាក់ទិនតាមសេចក្តីសម្រេចចិត្តរបស់មេប៉ូលីស បណៈបណ្តាលប៉ូលីស
បណ្តុះបណ្តាលប៉ូលីស	\$150,000	ហ្វឹកហាត់មុខជំនាញជាក់ស្តែងនានា រួមមានភាពពហុបែបវប្បធម៌ យុទ្ធសាស្ត្រលើកទឹកចិត្តការចូលរួមរបស់សហគមន៍ សុខាភិបាលវិបត្តិនិងវិស័យផ្សេងៗ
ចំណាយបោះឆ្នោតក្នុងឆ្នាំសារពើព័ន្ធទី១៦	\$1,500,000	ណាយសំរាប់ការវិនិយោគក្រុមប្រឹក្សាទីក្រុង ឆ្នាំសារពើព័ន្ធទី១៦
ឃ្នាំមើលនិងអនុវត្ត	\$600,000	ចំណាយសំរាប់លិខិតអនុញ្ញាត/អនុសាសនៈយោគយល់Stormwater NPDES.
លើកទឹកចិត្តអង្គការអាជីវកម្មតូច	\$200,000	ចំណាយលើកទឹកចិត្តអង្គការអាជីវកម្មតូច
ការជ្រើសរើសនៅវិទ្យាស្ថានប៉ូលីសនិងពន្ធដារអគ្គិភ័យ	\$150,000	ជួយឧបត្ថម្ភចំណាយសេវាកម្មស៊ីវិលដើម្បីទាក់ទិននឹងសហគមន៍របស់វិទ្យាស្ថាន SPD និង FD.
ផ្តើមគំនិតថ្មីដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍	\$100,000	ជួយឧបត្ថម្ភចំណាយសំរាប់ផ្តើមគំនិតថ្មីដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍
បន្តផែនការទាក់ទិនភាសា	\$80,000	បន្តផែនការទាក់ទិនភាសា

## ការរួមវិភាគទាន/ការចូលរួមរបស់សហគមន៍

មានវិធានការណ៍ជាច្រើនដើម្បីចូលរួមការបង្កើតផែនការថវិកាសំរាប់ឆ្នាំសារពើព័ន្ធទី១៦ ចូលគេហទំព័រ [longbeach.gov](http://longbeach.gov) ឬទាក់ទងនឹងនាយកដ្ឋានគ្រប់គ្រងថវិការតាមលេខ (562) 570-6425

- ចូលរួមការបង្កើតផែនការថវិការបស់ LONG BEACH ដើម្បីពិនិត្យមើលកំរិតជំនួយនាបច្ចុប្បន្នមានការផ្លាស់ប្តូរថ្មីអ្វីទេ។ សូមចូលរួមគេហទំព័រ [longbeach.gov/budgetchallenge](http://longbeach.gov/budgetchallenge) ដើម្បីមានបន្ថែមព័ត៌មាន
- ចូលរួមការបង្កើតផែនការថវិការបស់ LONG BEACH ការស្រាវជ្រាវនេះបានសរអោយឃើញនូវឧត្តមភាពរបស់មូលនិធិរួមនេះរបស់ទីក្រុង។ សូមចូលក្នុងគេហទំព័រ
- ចូលរួមកិច្ចប្រជុំអំពីថវិការនិងចែករំលែកទស្សនរបស់ខ្លួនប្រតិទិនអន្តរកាល
- ទូរស័ព្ទឬ Email អោយសមាជិកក្រុមប្រឹក្សាមើលតារាងលេខទូរស័ព្ទ Online
- ចែករំលែកទស្សនរបស់មិត្ត

En Twitter, #LBFY16 និង @LongBeachCity; ឬនៅលើ Facebook, Long Beach City.



# សេចក្តីសំណូលពាររបស់អភិបាលទីក្រុង ROBERT GARCIA

ខ្ញុំសប្បាយរីករាយណាស់ ដោយបានអធិប្បាយអំពីគុណភាពថវិកាចំពោះមុខក្រុមប្រឹក្សាទីក្រុង និងនាំចេញសំណូលពារ ដើម្បីជួយឧបត្ថម្ភសហគ្រាស សន្តិសុខសាធារណៈ និងអប់រំ។ ថ្នាក់ដឹកនាំទីក្រុង ថ្នាក់ដឹកនាំបណ្ណស្ថាប័ន ក្រុមប្រឹក្សាទីក្រុង និងបុគ្គលិកម្នាក់ៗរបស់ទីក្រុងនឹងបានលើកទឹកចិត្តអំពីការគ្រប់គ្រងមូលនិធិ ក្លាយការខ្វះខាតហិរញ្ញវត្ថុទៅជាមានការសេសសល់ហិរញ្ញវត្ថុ។

-អភិបាលទីក្រុង Robert Garcia



## ការផ្តើមគំនិតយុទ្ធសាស្ត្រ

ថវិការចំនួន២,៧ពាន់លានដុល្លារ ដោយកំណើន៦៣០ ០០០ដុល្លារដើម្បីរក្សារសេវាកម្មនានារបស់ទីក្រុង បន្តលើកកំបស់សន្តិសុខសាធារណៈ ទន្ទឹមនឹងនោះបន្តវិនិយោគស្ថានភាពស្ថាប័ន ឆ្នេរសមុទ្រ ផ្លូវនិងចិញ្ចឹមផ្លូវ។

ថវិការបស់ទីក្រុងរក្សាបណ្ណសេវាកម្ម ប្រមូលផ្តុំចូលក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ ផ្តល់ជំនួយអោយការសន្យាអាទិភាពរបស់ទីក្រុង វិនិយោគលើកក់ពស់ប្រសិទ្ធភាព ប្រមូលផ្តុំចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្លាស់ប្តូរថ្មីប្រកបដោយប្រសិទ្ធភាព។

### ការផ្តើមគំនិតថ្មីរបស់អភិបាល Garcia ដូចជា

- ផ្តល់ទឹកប្រាក់ចំនួន២,៧ពាន់ដុល្លារសំរាប់មូលនិធិបង្ការនិងប្រឆាំងអំពើហិង្សា
- ផ្តល់ទឹកប្រាក់ចំនួន១៥០០០០ដុល្លារសំរាប់យុទ្ធសាស្ត្រលើកទឹកចិត្តសហគមន៍ចូលរួម កាត់បន្ថយភាពភាន់គឺង បើកវគ្គបណ្តុះបណ្តាលសំរាប់បូលីស
- ១០០ ០០០ ជួយឧបត្ថម្ភវិភាគបទល្មើស
- ១៨៦ ០០០ សំរាប់កម្មវិធី Be S.A.F.E
- ផ្តល់ទឹកប្រាក់ចំនួន២០០ ០០០ ដុល្លារសំរាប់កម្មវិធីផ្តើមគំនិតសហគ្រាសតូច
- ជួយឧបត្ថម្ភការអនុវត្តកម្មវិធីទូទាត់(Open Counter software) ដើម្បីលើកកំពស់ប្រសិទ្ធភាពការអនិម័តអាជីវកម្ម។
- ៥០ ០០០ ដុល្លារដើម្បីកសាងមជ្ឈមណ្ឌលកែលំអរនៅមណ្ឌលលក់ដូរ
- បង្កើតតួនាទីសម្របសម្រួលមក្តៅសិក្សា។
- កម្មវិធីធ្វើពិសោធន៍លើកបណ្តាលយចំនួន៣នៅក្នុងថ្ងៃអាទិត្យ
- ជួយឧបត្ថម្ភទឹកប្រាក់ចំនួន៩៥០ ០០០ ដុល្លារដើម្បីប្រែទិសផ្លូវ
- ផ្តល់ទឹកប្រាក់ចំនួន១៥០ ០០០ សំរាប់មូលនិធិសារមន្ទីរសិល្បៈ Long Beach
- ៥០ ០០០ បង្កើតមូលនិធិសំរាប់សហគមន៍វិចិត្តសិល្បៈ

ប្រភពថវិការនេះត្រូវបានបង្កើតឡើងដើម្បីកែលំអរបរិស្ថានរស់នៅរបស់ទីក្រុង។ បង្កើនប្រភពកម្លាំងវិភាគបទល្មើសនិងជួយយើងកាត់បន្ថយបទល្មើស បើកបន្ថែមបណ្តាលយ ឬបង្កលក្ខណៈងាយស្រួលសំរាប់ការធ្វើដំណើររបស់ប្រជាជន ប្រការទាំងនេះសំដៅលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនម្នាក់ៗនៅ Long Beach។

- អភិបាលទីក្រុង Robert Garcia



## ស្វែងយល់អំពីចរន្តកំណែទម្រង់ថវិការនៅ [longbeach.gov/openLB](http://longbeach.gov/openLB)

ស្វែងយល់អំពីចរន្តកំណែទម្រង់ថវិការនៅ [longbeach.gov/openLB](http://longbeach.gov/openLB)។ ប្រការទាំងនេះនឹងបំភ្លឺរាល់ចំណុចក្នុងថវិការឆ្នាំសារពើពន្ធទី១៦។ ស្រាវជ្រាវអាទិភាពថវិការនិងសម្រេច Budget Challenge! ប្រការទាំងនេះស្ថិតនៅក្នុង [longbeach.gov](http://longbeach.gov)